

08

12시 30분에 점심을 먹어요

ហូបអាហារថ្ងៃត្រង់នៅម៉ោង១២:៣០នាទី

학습 안내

ការណែនាំអំពីមេរៀន

- វត្ថុបំណងមេរៀន ការសាកសួរនិងឆ្លើយតបអំពីសកម្មភាពប្រចាំថ្ងៃនិងពេលវេលា
- វេយ្យាករណ៍ -아요/어요, 예(ម៉ោង)
- ពាក្យថ្មី សកម្មភាពប្រចាំថ្ងៃ, ពេលវេលា
- ព័ត៌មាន · វប្បធម៌ គោរពម៉ោងចូលធ្វើការទាំងអស់គ្នា



대화 1 ការសន្ទនា ១



បន្ទាប់ទៅនេះគឺជាការសន្ទនារវាងស្វីរិនិងចូអាន់។ អ្នកទាំង២កំពុងតែសួរគ្នាទៅវិញទៅមកថាកំពុងតែធ្វើអ្វី។ សូមស្តាប់ការសន្ទនាឲ្យបាន២ដងជាមុនសិន រួចហើយចូរថាតាម។

씨 លោក, កញ្ញា, អ្នកនាង
ប្រើប្រាស់ភ្ជាប់ជាមួយត្រកូលរឺក៏ឈ្មោះ
សម្រាប់ហៅនរណាម្នាក់ដោយគួរសម។

- 이분은 나리 씨예요.
គាត់/នាងនេះគឺជាលោក/នារី។
- 캄보디아 사람이예요.
គាត់/នាងនេះជាតិខ្មែរ។
- 민수 씨, 지금 뭐 해요?
មីនស៊ូ, ពេលនេះអ្នកកំពុងធ្វើអ្វី?

수루 투안 씨, 지금 뭐 해요?
 ចូអាន់, តើពេលនេះកំពុងធ្វើអ្វី?

투안 텔레비전을 봐요.
 កំពុងមើលទូរទស្សន៍
수루 씨는 뭐 해요?
 ចុះស្វីរិញកំពុងធ្វើអ្វី?

수루 저는 지금 요리해요.
 ខ្ញុំកំពុងធ្វើម្ហូប។

을/를
ប្រើប្រាស់ជាមួយនាម។ វាមានទីតាំងនៅខាងមុខ
កិរិយាសព្ទសកម្ម(ហូប, ច្រៀង, ទាត់...) មានតួនាទី
ជាអ្នកបង្ហាញគោលដៅនៅក្នុងល្បះ។ នៅពេល
ដែលពាក្យមួយបញ្ចប់ទៅដោយល្បះត្រូវប្រើ
ប្រាស់ '을' ចំណែកឯពាក្យដែលបញ្ចប់ទៅដោយស្រៈ
ត្រូវប្រើប្រាស់ '를' មកជំនួសវិញ។
ចំពោះកិរិយាសព្ទ '하다' វិញ គេត្រូវបានលុប
'을/를' ចោលរួចស្រេចទៅហើយ។


- 저는 점심을 먹어요.
ខ្ញុំហូបអាហារថ្ងៃត្រង់។
- 수루 씨는 요리를 해요.
ស្វីរិញធ្វើម្ហូប។



តើអ្នកបានស្តាប់និងថាតាមការសន្ទនារួចហើយមែនដែរឬទេ? អញ្ជឹងសូមឆ្លើយសំណួរខាងក្រោម។

1. 투안 씨는 지금 뭐 해요? តើចូអាន់ធ្វើអ្វីនៅពេលនេះ?
2. 수루 씨는 지금 뭐 해요? តើស្វីរិញធ្វើអ្វីនៅពេលនេះ?

정답 1. 텔레비전을 봐요. 2. 요리해요.



어휘 1 ពាក្យថ្មី ១ | លក្ខណៈ សកម្មភាពប្រចាំថ្ងៃ



បន្ទាប់ទៅនេះ មានកិរិយាសព្ទជាច្រើនជាភាសាកូរ៉េ។
តើមានពាក្យអ្វីខ្លះ? តោះ! ទៅស្វែងយល់ជាមួយគ្នា។



텔레비전을 보다
មើលទូរទស្សន៍



장을 보다
ទៅទិញអីវ៉ាន់



일어나다
ភ្ញាក់ពីដំណេក



자다
គេង



쉬다
សម្រាក



씻다
សម្អាតខ្លួន, លាង



커피를 마시다
ផឹកកាហ្វេ



아침/점심/저녁을 먹다
ហូបអាហារពេលព្រឹក/ថ្ងៃត្រង់/ល្ងាច



일하다
ធ្វើការងារ



요리하다
ធ្វើម្ហូប



운동하다
ហាត់ប្រាណ



전화하다
ទូរស័ព្ទ



회사에 가다
ទៅក្រុមហ៊ុន



집에 오다
មកផ្ទះវិញ



សូមកុំមើលពាក្យនៅខាងលើ ហើយសាកល្បងដោះស្រាយសំណួរ។

1. 그림을 보고 알맞은 단어를 연결하세요.
សូមមើលរូបភាព បន្ទាប់មកចុះភ្ជាប់ទៅនឹងពាក្យដែលត្រឹមត្រូវ។



㉠ 자다

㉡ 운동하다

㉢ 요리하다

㉣ 점심을 먹다

정답 ①㉡ ②㉢ ③㉣ ④㉠



យើងប្រើប្រាស់ '-ាយ/េយ' ភ្ជាប់ពីក្រោយកិរិយាសំព្វបុគ្គលនាម ដើម្បីបង្ហាញអំពីសកម្មភាពឬសូរសំឡេងអ្វីមួយ។ ទោះបីវាត្រូវបានប្រើប្រាស់នៅក្នុងស្ថានភាពមិនផ្លូវការក៏ពិតមែន ប៉ុន្តែវាបានបង្ហាញអំពីការគោរពដល់ដៃគូសន្ទនាផងដែរ។

ㅏ, ㅑ → -ាយ	ㅓ, ㅕ, ㅣ-ㅓ- → -េយ	하다 → 해요
가다 → 가요	먹다 → 먹어요	공부하다 → 공부해요
보다 → 봐요	읽다 → 읽어요	운동하다 → 운동해요

- 아침에 **운동해요**. ហាត់ប្រាណនៅពេលព្រឹក។
- 투안 씨는 커피를 **마셔요**. ធួអាងដឹកកាហ្វេ។
- 저는 지금 점심을 **먹어요**. ពេលនេះខ្ញុំកំពុងហូបអាហារថ្ងៃត្រង់។
- 투안 씨는 텔레비전을 **봐요**. ធួអាងមើលទូរទស្សន៍។




តើអ្នកបានយល់អំពីការប្រើប្រាស់ '-ាយ/េយ' ហើយមែនដែរឬទេ? អញ្ជឹងសាកធ្វើតាម <ឧទាហរណ៍> ដោយបញ្ចប់ប្រយោគខាងក្រោមនេះឲ្យបានត្រឹមត្រូវ។

2. 그림을 보고 <보기>처럼 대화를 완성하세요.

សូមមើលរូបភាព បន្ទាប់មកធ្វើតាម <ឧទាហរណ៍> ដោយបញ្ចប់ប្រយោគឲ្យបានត្រឹមត្រូវ។

보기



씻다

가: 지금 뭐 해요? (តើពេលនេះអ្នកធ្វើអ្វី?)

나: 씻어요. (សម្អាតខ្លួនប្រាណ។)

1)



텔레비전을 보다

가: 지금 뭐 해요?

나: _____.

2)



커피를 마시다

가: 지금 뭐 해요?

나: _____.

3)



일하다

가: 지금 뭐 해요?

나: _____.

4)



운동하다

가: 지금 뭐 해요?

나: _____.

정답 1) 텔레비전을 봐요 2) 커피를 마셔요 3) 일해요 4) 운동해요



រៀនថែមបន្តិចទៀតតើល្អដែរឬទេ? សូមមើលរូបភាព បន្ទាប់មកចូរប្រើប្រាស់ '-ាយ/េយ' មកបញ្ចប់ប្រយោគ។

1)



가: 지금 뭐 해요?

나: _____.

2)



가: 지금 뭐 해요?

나: _____.

정답 1) 전화해요 2) 장을 봐요

រីហាននិងធួអាន់នៅឯកន្លែងធ្វើការមើលនាឡិកាបណ្តើរ និយាយគ្នាបណ្តើរ។ តើអ្នកទាំង២នឹងនិយាយ គ្នាអំពីអ្វីខ្លះ? សូមស្តាប់ការសន្ទនាឲ្យបាន២ដងជាមុនសិន។

몇 ㅍ시
 • 몇 시예요?
 ម៉ោងប៉ុន្មាន?
 • 몇 시에 회사에 가요?
 ទៅក្រុមហ៊ុននៅម៉ោងប៉ុន្មាន?

투안 **지금 몇 시예요?**
 តើពេលនេះម៉ោងប៉ុន្មាន?
 리한 **11시예요.**
 ម៉ោង១១:០០។
 투안 **몇 시에 점심을 먹어요?**
 តើម៉ោងប៉ុន្មានហូបអាហារថ្ងៃត្រង់?
 리한 **12시 30분에 먹어요.**
 ហូបនៅម៉ោង១២:៣០នាទី។

시, 분 ㅁㅁ, ㄴㅁ
 ប្រើប្រាស់នៅពេលដែលនិយាយអំពី ពេលវេលា
 • 지금 12시예요.
 ពេលនេះម៉ោង១២:០០។
 • 6시 30분에 집에 가요.
 ទៅផ្ទះនៅម៉ោង៦:៣០នាទី។

ម្តងនេះសូមអ្នកសាកល្បងធ្វើជាតួអង្គរីហាននិងធួអាន់ ហើយថាតាមការសន្ទនា។ តើអ្នកបានស្តាប់និង ថាតាមរួចហើយមែនដែរឬទេ? អញ្ជឹងសូមឆ្លើយសំណួរខាងក្រោម។

1. 지금 몇 시예요? តើពេលនេះម៉ោងប៉ុន្មាន?
2. 리한 씨는 몇 시에 점심을 먹어요? តើរីហាន់ហូបអាហារថ្ងៃត្រង់នៅម៉ោងប៉ុន្មាន?

정답 1. 11시예요. 2. 12시 30분에 먹어요.

Tip 〇시 〇분 ម៉ោង០០នាទី

〇시 ㅁㅁ		
01:00	1시	한 시
02:00	2시	두 시
03:00	3시	세 시
04:00	4시	네 시
05:00	5시	다섯 시
06:00	6시	여섯 시
07:00	7시	일곱 시
08:00	8시	여덟 시
09:00	9시	아홉 시
10:00	10시	열 시
11:00	11시	열한 시
12:00	12시	열두 시

〇분 ㄴㅁ		
00:01	1분	일 분
00:02	2분	이 분
00:03	3분	삼 분
00:04	4분	사 분
00:05	5분	오 분
00:06	6분	육 분
00:07	7분	칠 분
00:08	8분	팔 분
00:09	9분	구 분
00:10	10분	십 분
00:20	20분	이십 분
00:30	30분	삼십 분
00:40	40분	사십 분
00:50	50분	오십 분

※ 1시간 = 60분(육십 분)




어휘 2 ពាក្យថ្មី ២ | 시간 ម៉ោង, ពេលវេលា



យើងនឹងរៀនពាក្យថ្មីៗដែលនិយាយអំពីពេលវេលា។




지금
ពេលនេះ



오늘
ថ្ងៃនេះ



어제
ម្សិលមិញ




내일
ស្អែក



오전
ពេលព្រឹក



오후
ពេលរសៀល




낮
ពេលថ្ងៃ




밤
ពេលយប់




새벽
ព្រលឹម



아침
ពេលព្រឹក



점심
ថ្ងៃត្រង់



저녁
ល្ងាច




សូមរំលឹកពីពាក្យដែលបានរៀននៅខាងលើម្តងទៀត បន្ទាប់មកចូរសាកល្បងដោះស្រាយសំណួរខាងក្រោម។

1. <보기>처럼 시계를 보고 문장이 맞으면 O, 틀리면 X로 표시하세요.

សាកធ្វើតាម<ឧទាហរណ៍>ដោយមើលនាឡិកា បន្ទាប់មកបើជាចម្លើយដែលត្រឹមត្រូវសូមគូស O, តែបើជាចម្លើយដែលមិនត្រឹមត្រូវ វិញសូមគូស X។

보기



지금은 밤입니다. (X) ពេលនេះគឺពេលយប់។

1)



지금은 아침입니다. ()

2)



지금은 오후입니다. ()

3)



지금은 한 시입니다. ()

4)



지금은 오전 열 시입니다. ()

정답 1) O 2) X 3) O 4) X



យើងប្រើប្រាស់ '에' ដើម្បីបង្ហាញអំពីពេលវេលាក្នុងការធ្វើសកម្មភាពអ្វីមួយ។ នៅទីខាងមុខ '에' ភាគច្រើនគឺជានាមដែលបង្ហាញអំពីពេលវេលា។

- 加: 몇 시에 점심을 먹어요? តើនៅម៉ោងប៉ុន្មានហូបអាហារថ្ងៃត្រង់?
나: 12시에 먹어요. ហូបនៅម៉ោង១២:០០។
- 加: 언제 운동해요? តើហាត់ប្រាណនៅពេលណា?
나: 저녁에 운동해요. ហាត់ប្រាណនៅពេលល្ងាច។

※ '언제' ត្រូវបានប្រើប្រាស់នៅក្នុងប្រយោគសំណួរដែលសួរអំពី: ពេលវេលា, ថ្ងៃ, កាលបរិច្ឆេទជាដើម។




តើអ្នកបានយល់អំពីការប្រើប្រាស់ '에' ហើយមែនដែរឬទេ? អញ្ជឹងសូមធ្វើតាម<ឧទាហរណ៍>ដោយបញ្ចប់ការសន្ទនាខាងក្រោមឲ្យបានត្រឹមត្រូវ។


2. 그림을 보고 <보기>처럼 대화를 완성하세요.

សូមមើលរូបភាព បន្ទាប់មកចូរបញ្ចប់ការសន្ទនាដូច<ឧទាហរណ៍>។

보기



加: 언제 운동해요? តើហាត់ប្រាណនៅពេលណា?
나: 아침에 운동해요. ហាត់ប្រាណនៅពេលព្រឹក។

- 1)  加: 언제 운동해요?
나: _____.
- 2)  加: 언제 커피를 마셔요?
나: _____.
- 3) 7:00PM  加: 몇 시에 저녁을 먹어요?
나: _____.
- 4) 11:00PM  加: 몇 시에 자요?
나: _____.

정답 1) 저녁에 운동해요 2) 오후에 커피를 마셔요 3) 7시에 저녁을 먹어요 4) 11시에 자요



유용한 표현 កន្សោមពាក្យសំខាន់ៗ

안부 전해 주세요. ប្រាប់គាត់ផងថាខ្ញុំសួរសុខទុក្ខ។

加: 오랜만에 수피카 씨를 만나기로 했어요. ខានជួបស្វិតីខាយរណសមកហើយ។ ហេតុនេះហើយ ខ្ញុំសន្យាថានឹងទៅជួបនាង។

나: 안부 전해 주세요. ប្រាប់គាត់ផងថាខ្ញុំសួរសុខទុក្ខ។




활동 សកម្មភាព

몇 시에 무엇을 해요? <보기>처럼 이야기해 보세요.


តើធ្វើអ្វីនៅម៉ោងប៉ុន្មាន? សូមមើល<ឧទាហរណ៍> រួចហើយសាកល្បងធ្វើការសន្ទនា។

보기



가: 몇 시에 일어나요? តើភ្នាក់ពីដំណេកនៅម៉ោងប៉ុន្មាន?
 나: 7시에 일어나요. ភ្នាក់ពីដំណេកនៅម៉ោង៧:០០។

	일과 <small>សកម្មភាព</small> ប្រចាំថ្ងៃ	시간 <small>ម៉ោង</small>
1	일어나다 <small>ភ្នាក់ពីដំណេក</small>	
2	아침을 먹다 <small>ហូបអាហារពេលព្រឹក</small>	
3	점심을 먹다 <small>ហូបអាហារពេលថ្ងៃត្រង់</small>	
4	저녁을 먹다 <small>ហូបអាហារពេលល្ងាច</small>	
5	자다 <small>គេង</small>	





출근 시간을 지킵시다

គោរពម៉ោងចូលធ្វើការទាំងអស់គ្នា

출근 시간 10분 전에는 직장에 도착해야 합니다. 출근 시간이 9시라면 8시 50분쯤 도착해야 합니다. 그리고 일할 준비를 하는 것이 좋습니다.

ត្រូវចូលមកដល់កន្លែងធ្វើការឲ្យបានមុន១០នាទី។ ប្រសិនបើម៉ោងចូលធ្វើការនៅម៉ោង៩:០០ ត្រូវមកដល់កន្លែងធ្វើការនៅប្រហែលម៉ោង៨:៥០នាទី។ ហើយវាក៏ជាការល្អដែលត្រូវត្រៀមខ្លួនដើម្បីចូលធ្វើការ។



대부분의 회사원들은 9시에 일을 시작합니다. 점심은 보통 12시에서 1시 사이에 먹습니다. 퇴근은 대부분 6시에 하지만, 야근을 하는 경우도 있습니다.

ភាគច្រើននៃបុគ្គលិកក្រុមហ៊ុនចាប់ផ្តើមធ្វើការនៅម៉ោង៩:០០។ ជាធម្មតាពីម៉ោង១២:០០ដល់ម៉ោង១:០០ជាម៉ោងហូបអាហារថ្ងៃត្រង់។ ហើយភាគច្រើននៅម៉ោង៦:០០ជាម៉ោងចេញពីធ្វើការ ប៉ុន្តែក៏មានធ្វើការបន្ថែមម៉ោងដល់យប់ដែរ។



+ 빈칸에 알맞은 말을 쓰세요. សូមបំពេញចន្លោះនូវពាក្យដែលត្រឹមត្រូវ។

- (1) 회사에 일하러 가는 것을 이라고 합니다.
នៅពេលដែលយើងទៅក្រុមហ៊ុនធ្វើការគេនិយាយថា៖ ចូលធ្វើការ។
- (2) 회사에서 일이 끝나고 집으로 돌아가는 것을 이라고 합니다.
នៅពេលដែលការងារចប់សព្វគ្រប់អស់ ហើយត្រឡប់ទៅផ្ទះវិញគេនិយាយថា៖ ចេញពីធ្វើការ។
- (3) 회사에 일이 많으면 늦게까지 을 하기도 합니다.
នៅពេលដែលការងារមានច្រើន ហើយត្រូវធ្វើការថែមម៉ោងគេនិយាយថា៖ ធ្វើការបន្ថែមម៉ោងដល់យប់។

정답 (1) 출근 (2) 퇴근 (3) 야근



EPS-TOPIK 듣기 វិញ្ញាសាស្តាប់ EPS-TOPIK



ចាប់ពីសំណួរទី១ដល់ទី៣គឺជាការស្តាប់ពាក្យគន្លឹះ ហើយជ្រើសរើសម៉ោងឲ្យបានត្រឹមត្រូវ។
សូមស្តាប់ដោយយកចិត្តទុកដាក់ បន្ទាប់មកចូរជ្រើសរើសយកម៉ោងដែលត្រឹមត្រូវ។

[1~3] 들은 것을 고르십시오. សូមជ្រើសរើសយកចម្លើយដែលអ្នកបានស្តាប់លឺ។



- 1. ① 06:00 ② 07:00 ③ 08:00 ④ 09:00
- 2. ① 10:40 ② 11:30 ③ 12:40 ④ 01:30
- 3. ① 03:15 A.M. ② 03:25 P.M. ③ 04:15 P.M. ④ 04:25 P.M.



បន្ទាប់ទៅនេះគឺជាការស្តាប់សំណួរ បន្ទាប់មកជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងសំណួរ។
មុននឹងស្តាប់ការសន្ទនា សូមពិនិត្យមើលខ្លឹមសារនៃសំណួរជាមុនសិន។

[4~5] 질문을 듣고 알맞은 대답을 고르십시오.
សូមស្តាប់សំណួរ បន្ទាប់មកចូរជ្រើសរើសយកចម្លើយដែលត្រឹមត្រូវ។

- 4. ① 씻어요. ② 회사예요.
 ③ 오늘이에요. ④ 오전 10시예요.
- 5. ① 오늘 먹어요. ② 많이 먹어요.
 ③ 아침을 먹어요. ④ 12시에 먹어요.



📎 듣기 대본 អត្ថបទនៅក្នុងវិញ្ញាសាស្តាប់

1. 女: 아홉 시 ម៉ោងប្រាំបួន
2. 男: 열한 시 삼십 분 ម៉ោងដប់មួយកន្លះ
3. 女: 오후 네 시 십오 분 ម៉ោងបួនដប់ប្រាំនាទីរសៀល
4. 男: 지금 뭐 해요? តើពេលនេះអ្នកធ្វើអ្វី?
5. 女: 몇 시에 점심을 먹어요? តើហួបអាហារថ្ងៃត្រង់នៅម៉ោងប៉ុន្មាន?

정답 1. ④ 2. ② 3. ③ 4. ① 5. ④

확장 연습 លំហាត់អនុវត្តបន្ថែម

📎 L-08

1. 들은 것을 고르십시오. សូមជ្រើសរើសយកចម្លើយដែលអ្នកបានស្តាប់លឺ។
 ① 3:10 ② 3:20 ③ 4:10 ④ 4:20
2. 질문을 듣고 알맞은 대답을 고르십시오.
 សូមស្តាប់សំណួរ បន្ទាប់មកចូរជ្រើសរើសយកចម្លើយដែលត្រឹមត្រូវ។
 ① 잠을 자요. ② 이건 열쇠예요.
 ③ 12시에 먹어요. ④ 네, 운동을 해요.

📎 확장 연습 듣기 대본 អត្ថបទស្តាប់នៅក្នុងលំហាត់អនុវត្តបន្ថែម

1. 男: 세 시 이십 분입니다. ម៉ោងបីម៉ែនាទី។
2. 男: 지금 뭐 해요? តើពេលនេះអ្នកធ្វើអ្វី?

정답 1. ② 2. ①



유용한 표현 កន្សោមពាក្យសំខាន់ៗ

통화 괜찮으세요? តើលោកអាចនិយាយទូរស័ព្ទនៅពេលនេះបានដែរឬទេ?

가: 여보세요? 과장님, 지금 **통화 괜찮으세요?** ជម្រាបសូរ, លោកប្រធានផ្នែក! តើលោកអាចនិយាយទូរស័ព្ទនៅពេលនេះបានដែរឬទេ?

나: 네, 괜찮아요. បាទ, បាន។



EPS-TOPIK 읽기 វិញ្ញាសាអាន EPS-TOPIK



ចាប់ពីសំណួរទី១ដល់ទី៣ គឺជាការជ្រើសរើសយកកិរិយាសព្ទដែលត្រឹមត្រូវ។ សូមជ្រើសរើសយកចម្លើយដែលត្រឹមត្រូវទៅនឹងរូបភាព។

[1~3] 다음 그림을 보고 맞는 문장을 고르십시오.

សូមមើលរូបភាព បន្ទាប់មកចូរជ្រើសរើសយកចម្លើយដែលត្រឹមត្រូវ។

1. 

① 자요.	② 와요.
③ 일어나요.	④ 운동해요.

2. 

① 쉬어요.	② 전화해요.
③ 회사에 가요.	④ 아침을 먹어요.

3. 

① 장을 봐요.	② 커피를 마셔요.
③ 저녁을 먹어요.	④ 텔레비전을 봐요.



បន្ទាប់ទៅនេះ គឺជាសំណួរដែលទាក់ទងនឹងម៉ោង។ សូមរំលឹកអំពីអ្វីដែលអ្នកបានរៀនរួចមកហើយនោះបណ្តើរ បន្ទាប់មកសាកល្បងធ្វើការដោះស្រាយសំណួរបណ្តើរ។

[4~5] 빈칸에 들어갈 가장 알맞은 것을 고르십시오.

ចូរជ្រើសរើសយកចម្លើយដែលត្រឹមត្រូវបំផុតដើម្បីបំពេញចន្លោះ។

4.

가: 지금 _____ 시예요? តើពេលនេះម៉ោងប៉ុន្មាន?
 나: 오후 두 시예요. ម៉ោងពីរសៀល។

① 몇	② 왜	③ 누구	④ 무슨
-----	-----	------	------

5.

가: _____ 운동해요? តើហាត់ប្រាណនៅពេលណា?
 나: 아침에 운동해요. ហាត់ប្រាណនៅពេលព្រឹក។

① 어디	② 언제	③ 무엇	④ 시간
------	------	------	------

정답 1. ① 2. ③ 3. ④ 4. ① 5. ②

